

# របៀបស្កែន Thai QR Code នៅលើកម្មវិធី LOLC Mobile

**សម្គាល់:** ស្កែនបានចំពោះ Merchant ដែលមានប្រើប្រាស់ Thai QR Code ដែលមានស្លាកសញ្ញា PromptPay



- 1 បើកដំណើរការកម្មវិធី LOLC Mobile
- 2 ចុចពាក្យ Pay
- 3 ចុចពាក្យ QR Pay (Android) ឬ Scan QR Code (iOS)
- 4 ស្កែន QR Code របស់អ្នកទទួលប្រាក់
- 5 បន្ទាប់ពីស្កែន QR Code ប្រព័ន្ធនឹងបង្ហាញផ្ទាំងសម្រាប់អតិថិជនបំពេញព័ត៌មាននៃការផ្ទេរប្រាក់ដូចជា៖
  - Pay From This Account ៖ ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
  - Select Currency ៖ ប្រព័ន្ធនឹងបង្ហាញរូបិយប័ណ្ណ THB ដោយស្វ័យប្រវត្តិ
  - Amount ៖ បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់ ចំពោះ Static QR Code ប្រព័ន្ធនឹងបង្ហាញចំនួនទឹកប្រាក់ដោយស្វ័យប្រវត្តិ ចំពោះ Dynamic QR Code
  - Input or Select Purpose ៖ បញ្ចូល ឬជ្រើសរើសគោលបំណងនៃប្រតិបត្តិការ
- 6 ចុចពាក្យ Pay នោះប្រព័ន្ធនឹងបង្ហាញប្រតិបត្តិការលម្អិត
- 7 ចុចពាក្យ Confirm
- 8 បញ្ចូល PIN Code ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការផ្ទេរប្រាក់ ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful
- 9 ចុចពាក្យ Dismiss នោះប្រព័ន្ធនឹងបង្ហាញពាក្យ Success
- 10 ចុចពាក្យ Back To Home ដើម្បីបញ្ចប់ប្រតិបត្តិការ



